

**របាយការណ៍សង្ខេប**  
**ស្តីពី**  
**ប្រតិបត្តិការថវិកា ខែមិថុនា ឆ្នាំ២០១៦**  
**\*\*\*\*\***

**១. សេចក្តីផ្តើម**

នៅឆមាសទី១ ដើមឆ្នាំ២០១៦ ស្ថានភាពម៉ាក្រូសេដ្ឋកិច្ចកម្ពុជាបន្តមានស្ថិរភាពល្អ ដោយមានស្ថិរភាពអត្រាប្តូរប្រាក់ និងអតិផរណាមានកម្រិតទាប។ សេដ្ឋកិច្ចកម្ពុជានៅតែអាចរក្សាបាននូវកំណើនរឹងមាំ ដែលនាំមុខដោយវិស័យឯកជនមួយចំនួនដូចជា វិស័យឧស្សាហកម្មកាត់ដេរ វិស័យសំណង់ និងវិស័យអចលនទ្រព្យ។ រីឯការអនុវត្តថវិការដ្ឋបានបង្ហាញនូវលទ្ធផលជាវិជ្ជមាន ដោយមានការខិតខំកែលម្អប្រសិទ្ធភាពនៃការប្រមូលចំណូលពីសំណាក់ភ្នាក់ងារប្រមូលចំណូល និងការបន្តបង្កើនគុណភាពចំណាយនៅតាមបណ្តាក្រសួងស្ថាប័ននានា ។

**២. ការអនុវត្តចំណូល**

នៅខែមិថុនា ឆ្នាំ២០១៦ រដ្ឋបាលថ្នាក់ជាតិអនុវត្តចំណូលក្នុងស្រុកបានចំនួន ១.១៧២,៦២ ប៊ីលានរៀល គឺបានកើនឡើង ២២,៤០% បើធៀបនឹងខែមិថុនា ឆ្នាំ២០១៥ ក្នុងនោះចំណូលចរន្តអនុវត្តបានចំនួន ១.១៦៥,០៥ ប៊ីលានរៀល គឺបានកើនឡើង ២២,១៨% ។ ចំណូលសារពើពន្ធអនុវត្តបានចំនួន ១.០៣៣,៦៩ ប៊ីលានរៀល គឺបានកើនឡើង ១៧,១០% ដោយមានការកើនឡើងលើចំណូលពន្ធផ្ទាល់ ៣២,២១% ចំណូលពន្ធប្រយោល ១៧,៣៥% និងចំណូលពន្ធពីពាណិជ្ជកម្មបរទេស ៣,៣៦% ។ លើសពីនេះ ចំណូលមិនមែនពន្ធអនុវត្តបានចំនួន ១៣១,៣៦ ប៊ីលានរៀល គឺបានកើនឡើង ៨៥,៥៤% ធៀបនឹងខែមិថុនា ឆ្នាំ២០១៥ ដោយសារមានការកើនឡើងលើចំណូលអាកាសចរស៊ីវិល ចំណូលពីការជួលសហគ្រាស ចំណូលពីផលទេសចរណ៍ ចំណូលពីការបង់សិទ្ធិប្រលង ចំណូលពីលិខិតឆ្លងដែននិងទិដ្ឋាការ និងចំណូលមិនមែនពន្ធផ្សេងទៀត ។ រីឯ ចំណូលមូលធនអនុវត្តបានចំនួន ៧,៥៧ ប៊ីលានរៀល គឺបានកើនឡើង ៧០,០៣% ធៀបនឹងខែមិថុនា ឆ្នាំ២០១៥ ។

ជារួម នៅឆមាសទី១ ដើមឆ្នាំ២០១៦ នេះ ចំណូលក្នុងស្រុកសរុបអនុវត្តបានចំនួន ៧.៣៨២,៥២ ប៊ីលានរៀល គឺខ្ពស់ជាងច្បាប់ថវិកាប្រចាំឆ្នាំ ៤,៥៣% ឬបានកើនឡើង ២៤,០៩% បើធៀបនឹងឆមាសទី១ ឆ្នាំ២០១៥ ដោយចំណូលពីអគ្គនាយកដ្ឋានពន្ធដារបានកើនឡើង ២២,៣៩% ចំណូលពីអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជាបានកើនឡើង ២៧,៣១% និងចំណូលពីនាយកដ្ឋានមិនមែនសារពើពន្ធបានកើនឡើង ២២,៧៥% ។ ចំណូលចរន្តអនុវត្តបានចំនួន ៧.៣៥០,៨០ ប៊ីលានរៀល គឺខ្ពស់ជាងច្បាប់ថវិកាប្រចាំឆ្នាំ ៤,៨៣% ឬបានកើនឡើង ២៤,៣៣% បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០១៥ ដោយចំណូលសារពើពន្ធ និងចំណូលមិនមែនសារពើពន្ធបានកើនឡើងរៀងគ្នាគឺ ២១,៨៣% និង ៥២,៩១% ។ ការកើនឡើងនេះបានបង្ហាញពីប្រសិទ្ធភាព និងស័ក្តិសិទ្ធភាពនៃការផ្តល់សេវាសាធារណៈដល់អ្នកជាប់ពន្ធ ការលើកកម្ពស់និងបញ្ញាបវប្បធម៌ពន្ធដារ ការគ្រប់គ្រងការអនុវត្តវិធានវិក្កយបត្រ ការធ្វើ

សវនកម្មលើវិស័យដែលមានសក្តានុពលចំណូលខ្ពស់ ការកៀរគរចំណូលមិនមែនសារពើពន្ធ និងការធ្វើទំនើបកម្ម រដ្ឋបាលសារពើពន្ធ និងរដ្ឋបាលគយ ។

**៣. ការអនុវត្តចំណាយ**

នៅខែមិថុនា ឆ្នាំ២០១៦ រដ្ឋបាលថ្នាក់ជាតិអនុវត្តចំណាយថវិកាសរុបបានចំនួន ១.៣៤៩,២៦ ប៊ីលានរៀល គឺបានកើនឡើង ២២,៧៩% បើធៀបនឹងខែមិថុនា ឆ្នាំ២០១៥ ក្នុងនោះចំណាយចរន្តអនុវត្តបានចំនួន ៨៥០,២៥ ប៊ីលានរៀល គឺបានកើនឡើង ៥៧,៣២% ។

ជាមួយ នៅឆមាសទី១ ដើមឆ្នាំ២០១៦ ចំណាយសរុបអនុវត្តបានចំនួន ៥.៥៦៧,១០ ប៊ីលានរៀល គឺនៅទាបជាងច្បាប់ថវិកាប្រចាំឆ្នាំ ៧,៤៤% ប៉ុន្តែអនុវត្តបានលឿនជាងឆ្នាំកន្លងទៅដោយបានកើនឡើង ១៧,៦៣% ធៀបនឹងឆមាសទី១ ឆ្នាំ២០១៥ ក្នុងនោះចំណាយចរន្តអនុវត្តបានចំនួន ៤.០១១,៤៩ ប៊ីលានរៀល គឺបានកើនឡើង ៤២,៣១% ដោយចំណាយលើការការពារនិងសន្តិសុខជាតិបានកើនឡើង ២៤,១៧% ចំណាយរដ្ឋបាលស៊ីវិលបានកើនឡើង ៥១,០៩% និងចំណាយការប្រាក់បានកើន ៤៦,៤៣% ។ ចំណែក ចំណាយមូលធនអនុវត្តបានចំនួន ១.៥៥៥,៦១ ប៊ីលានរៀល គឺបានថយចុះ ១៨,៧២% បើធៀបនឹងឆមាសទី១ ឆ្នាំ២០១៥ ។ រីឯ ការអនុវត្តចំណាយថវិកាតាមកម្មវិធីនៅ ៦ ខែដើមឆ្នាំ២០១៦ នេះ នៅបន្តសម្រេចបានប្រសើរជាងឆ្នាំមុន ក្នុងនោះចំណាយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានកើនឡើង ៥៨,៤០% ចំណាយក្រសួងអប់រំ យុវជន និងកីឡាបានកើនឡើង ៥៣,៣២% ចំណាយក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទបានកើនឡើង ៤២,៦៧% ចំណាយក្រសួងអភិវឌ្ឍន៍ជនបទបានកើនឡើង ៤,២២% ចំណាយក្រសួងកិច្ចការនារីបានកើនឡើង ៨០,៧៧% ចំណាយក្រសួងសាធារណៈការ និងដឹកជញ្ជូនបានកើនឡើង ៧,១០% ចំណាយក្រសួងយុត្តិធម៌បានកើនឡើង ៥៥,៦៣% ចំណាយក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់បានកើនឡើង ៣២,០៦% និងចំណាយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានកើនឡើង ២៦,៧៩% បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ ២០១៥ ។ លទ្ធផលនៃការអនុវត្តថវិកាក្នុងឆមាសទី១ នេះ បានឆ្លុះបញ្ចាំងពីការកែលម្អនីតិវិធី និងអ្នកអនុវត្តក៏បានយល់កាន់តែច្បាស់អំពីគោលការណ៍ណែនាំនានាទាក់ទងនឹងការពង្រឹងប្រសិទ្ធភាពថវិកា។

**៤. តុល្យភាពថវិកា**

តុល្យភាពថវិកាចរន្តនៅខែមិថុនា ឆ្នាំ២០១៦ មានអតិរេកសាច់ប្រាក់ចំនួន ៣៨៥,៨៣ ប៊ីលានរៀល និងតុល្យភាពថវិកាសរុបមានឱនភាពសាច់ប្រាក់ចំនួន ១០៥,៦១ ប៊ីលានរៀល ។ ជាមួយ នៅឆមាសទី១ ឆ្នាំ២០១៦ តុល្យភាពថវិកាចរន្តមានអតិរេកសាច់ប្រាក់ចំនួន ៣.២៤៧,៥៤ ប៊ីលានរៀល និងតុល្យភាពថវិកាសរុបមានអតិរេកសាច់ប្រាក់ចំនួន ១.៧២៣,៦៥ ប៊ីលានរៀល ។

**៥. សន្និដ្ឋាន**







ជាមួយ នៅឆមាសទី១ ដើមឆ្នាំ ២០១៦ នេះ លទ្ធផលនៃការប្រមូលចំណូលគឺប្រព្រឹត្តទៅតាមការគ្រោងទុកល្អ ។ រីឯ ការអនុវត្តចំណាយគឺមានលឿនលឿនជាងឆ្នាំកន្លងទៅ ប៉ុន្តែបានបង្ហាញនូវភាពម៉ត់ចត់ក្នុងគោលដៅកែលម្អ

ប្រសិទ្ធភាពចំណាយ ដោយមានការបន្តវិធីបង្កើនចំណាយមិនចាំបាច់ក្នុងការងារកំណែទម្រង់ហិរញ្ញវត្ថុសាធារណៈ ។  
លទ្ធផលល្អនេះ គឺបានមកពីការខិតខំប្រឹងប្រែងរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងការអនុវត្តយ៉ាងម៉ឺងម៉ាត់នូវ  
យុទ្ធសាស្ត្រកៀរគរចំណូល និងកម្មវិធីកំណែទម្រង់ហិរញ្ញវត្ថុសាធារណៈ ដើម្បីធានាអោយបាននូវប្រសិទ្ធភាពទាំងផ្នែក  
ចំណូលនិងចំណាយ និងបានពង្រីកការងារវិសហមជ្ឈការហិរញ្ញវត្ថុ ។

\*\*\* ❁ \*\*\*

# ការប្រៀបធៀបចំណូល និង ចំណាយ ឆ្នាំ ២០១៥-២០១៦

គិតជា ម៉ឺលានរៀល



ការងារប្រតិបត្តិការងារក្នុងឆ្នាំ ២០១៦ TOFE: BUDGET IMPLEMENTATION FOR 2016

បរិយាយ	ចំណាយ ២០១៦	ការអនុវត្ត ៦ ខែ=៥០%	មធ្យម ១៦	កុះកង ១៦	មិន ១៦	មធ្យម ១៦	ឧសភា ១៦	មិថុនា ១៦	កក្កដា ១៦	សីហា ១៦	កញ្ញា ១៦	តុលា ១៦	វិច្ឆិកា ១៦	ធ្នូ ១៦
<b>I. ចំណូលក្នុងប្រទេស</b>	13,538.13	54.53%	7,382.52	858.33	1,054.07	1,620.70	1,315.08	1,361.71	1,172.62	-	-	-	-	-
<b>១. ចំណូលមធ្យម</b>	13,407.26	54.83%	7,350.80	858.33	1,045.13	1,611.29	1,315.08	1,355.91	1,165.05	-	-	-	-	-
<b>ក. ចំណូលពន្ធ</b>	11,555.06	57.32%	6,623.22	798.05	960.99	1,496.42	1,234.70	1,099.36	1,033.69	-	-	-	-	-
<b>ចំណូលពន្ធក្នុងស្រុក</b>	9,409.46	59.19%	5,569.52	654.25	768.64	1,292.44	1,074.79	927.56	851.83	-	-	-	-	-
ពន្ធផ្ទាល់ (ពន្ធលើផលទុន ប្រាក់ចំណេញ)	2,647.31	70.98%	1,879.16	155.17	144.71	597.37	532.34	250.49	199.07	-	-	-	-	-
ពន្ធប្រយោល	4,121.05	50.53%	2,082.38	253.69	357.90	374.90	293.96	416.80	385.13	-	-	-	-	-
អាករពិសេស	2,594.60	60.68%	1,574.33	241.31	262.21	313.23	244.81	253.00	259.78	-	-	-	-	-
ក្នុងនោះ៖ អាករពិសេសលើទំនិញមួយចំនួន	619.50	56.45%	349.71	73.98	50.20	48.82	59.62	60.70	56.38	-	-	-	-	-
អាករពិសេសលើទំនិញមួយចំនួនរបបពិសេស (សហគ្រាសប្រេងឥន្ធនៈ)	1,902.40	62.78%	1,194.32	160.74	208.89	259.03	178.87	188.20	198.59	-	-	-	-	-
អាករពិសេសលើសេវាមួយចំនួន	72.70	41.69%	30.31	6.58	3.12	5.38	6.32	4.10	4.81	-	-	-	-	-
ចំណូលសារពើពន្ធផ្សេងៗទៀត	46.50	72.37%	33.65	4.09	3.82	6.94	3.68	7.27	7.85	-	-	-	-	-
ចំណូលពន្ធលើពាណិជ្ជកម្មក្រៅប្រទេស	2,145.60	49.11%	1,053.70	143.80	192.35	203.98	159.91	171.80	181.86	-	-	-	-	-
ពន្ធនិងអាករលើការនាំចូល	2,034.00	51.10%	1,039.39	141.37	190.82	201.44	155.82	170.18	179.75	-	-	-	-	-
ក្នុងនោះ៖ - ពន្ធគយពីការនាំចូល	1,350.00	51.20%	691.15	110.72	118.23	149.06	103.20	109.91	100.03	-	-	-	-	-
- កម្រៃពីការងារគយ	66.00	56.75%	37.46	5.11	4.61	8.48	5.46	7.76	6.04	-	-	-	-	-
- ពន្ធគយលើផលិតផលគេលកល	305.00	53.60%	163.47	13.67	33.59	23.71	27.34	26.41	38.75	-	-	-	-	-
- អាករបន្ថែមលើផលិតផលគេលកលសម្រាប់ថែទាំផ្ទះផ្ទាល់	275.00	48.82%	134.26	9.58	31.47	17.97	18.72	23.67	32.85	-	-	-	-	-
- ពិន័យផ្សេងៗលើការនាំចូល	35.00	33.90%	11.86	2.29	2.92	2.23	1.10	1.50	1.83	-	-	-	-	-
- ពន្ធនាំចូលទំនិញជាវត្ថុធាតុដើមសម្រាប់ផលិតទំនិញ	2.00	46.61%	0.93	-	-	-	-	0.93	-	-	-	-	-	-
ពន្ធនិងអាករលើការនាំចេញ	111.60	12.82%	14.30	2.43	1.53	2.54	4.09	1.61	2.11	-	-	-	-	-
ក្នុងនោះ៖ - អាករលើការនាំចេញកៅស៊ូ	33.00	28.62%	9.45	2.26	1.29	2.20	0.72	1.23	1.75	-	-	-	-	-
- អាករលើការនាំចេញទំនិញផ្សេងៗ	2.90	16.41%	0.48	0.09	0.11	0.13	0.09	0.03	0.03	-	-	-	-	-
<b>ខ ចំណូលមិនមែនពន្ធ</b>	1,852.21	39.28%	727.58	60.28	84.13	114.87	80.38	256.56	131.36	-	-	-	-	-
<b>ផលទុននៃទ្រព្យសម្បត្តិរដ្ឋ</b>	103.90	33.02%	34.31	0.31	1.80	6.04	12.19	5.39	8.58	-	-	-	-	-
ផលនៃសម្បទាននិងការជួលដីធ្លី	88.08	21.34%	18.80	0.31	1.80	5.96	0.91	5.39	4.43	-	-	-	-	-
ផលទុនពីសហគ្រាសសាធារណៈ	15.82	98.04%	15.51	-	-	0.08	11.28	-	4.15	-	-	-	-	-
<b>ផលទុនពីការលក់ ជួលទ្រព្យសម្បត្តិ និងសេវាកម្ម</b>	1,371.62	37.47%	513.88	48.36	69.16	80.97	43.44	170.23	101.73	-	-	-	-	-
ផលទុនសហគ្រាសសាធារណៈរដ្ឋបាល សេវាដំណើរការ (រកចំណេញ)	545.48	34.04%	185.70	3.42	18.23	22.64	8.39	95.68	37.34	-	-	-	-	-
ការលក់ទ្រព្យសម្បត្តិនៃរដ្ឋបាលសាធារណៈ	37.28	54.87%	20.46	2.00	2.41	4.41	4.29	2.51	4.84	-	-	-	-	-
ផលពីការគ្រប់គ្រងរដ្ឋបាល	670.77	40.17%	269.48	40.59	39.70	48.74	27.10	66.33	47.02	-	-	-	-	-
ការជួលទ្រព្យសម្បត្តិអចលន	21.60	30.84%	6.66	1.09	1.02	0.88	1.37	1.36	0.94	-	-	-	-	-

ការងារប្រតិបត្តិការងារក្នុងឆ្នាំ ២០១៦ TOFE: BUDGET IMPLEMENTATION FOR 2016

បរិយាយ	ច្បាប់ថវិកា ឆ្នាំ ២០១៦	ការអនុវត្ត ខែ ១-៥០%		មធ្យម ១៦	កុះកង ១៦	មិន ១៦	មេសា ១៦	ឧសភា ១៦	មិថុនា ១៦	កក្កដា ១៦	សីហា ១៦	កញ្ញា ១៦	តុលា ១៦	វិច្ឆិកា ១៦	ធ្នូ ១៦
ការផ្តល់សេវាកម្ម	96.48	32.73%	31.58	1.26	7.81	4.30	2.28	4.34	11.59	-	-	-	-	-	-
<b>ចំណូលមិនមែនពន្ធផ្សេងៗ</b>	<b>376.69</b>	<b>47.62%</b>	<b>179.39</b>	<b>11.62</b>	<b>13.18</b>	<b>27.85</b>	<b>24.75</b>	<b>80.93</b>	<b>21.06</b>	-	-	-	-	-	-
ក្នុងនោះ៖ - ផលផ្សេងៗទៀត	-		2.47	-	0.29	0.03	-	0.19	1.96	-	-	-	-	-	-
<b>២. ចំណាយមូលធន</b>	<b>130.86</b>	<b>24.24%</b>	<b>31.72</b>	-	<b>8.94</b>	<b>9.40</b>	-	<b>5.80</b>	<b>7.57</b>	-	-	-	-	-	-
<b>អចលកម្មហិរញ្ញវត្ថុផ្សេងៗ</b>	<b>130.86</b>	<b>24.24%</b>	<b>31.72</b>	-	<b>8.94</b>	<b>9.40</b>	-	<b>5.80</b>	<b>7.57</b>	-	-	-	-	-	-
<b>II. ចំណាយសរុប</b>	<b>16,953.34</b>	<b>32.84%</b>	<b>5,567.10</b>	<b>678.60</b>	<b>859.64</b>	<b>829.65</b>	<b>873.07</b>	<b>976.87</b>	<b>1,349.26</b>	-	-	-	-	-	-
<b>១. ចំណាយបច្ចេកទេស</b>	<b>11,156.99</b>	<b>35.95%</b>	<b>4,011.49</b>	<b>581.26</b>	<b>568.24</b>	<b>593.88</b>	<b>630.74</b>	<b>787.13</b>	<b>850.25</b>	-	-	-	-	-	-
<b>ក. ចំណាយបច្ចេកទេស</b>	<b>5,636.34</b>	<b>44.60%</b>	<b>2,513.69</b>	<b>334.66</b>	<b>384.75</b>	<b>413.72</b>	<b>399.20</b>	<b>470.03</b>	<b>511.34</b>	-	-	-	-	-	-
បន្ទុកបុគ្គលិក (រដ្ឋបាល ស៊ីវិល)	3,675.85	42.30%	1,554.97	191.16	231.67	264.47	233.58	302.92	331.17	-	-	-	-	-	-
ក្នុងនោះ៖ ប្រាក់ខែបុគ្គលិក	3.43	47.95%	1.64	-	0.91	-	-	0.70	0.03	-	-	-	-	-	-
បន្ទុកបុគ្គលិក (ផ្នែកសន្តិសុខនិងការពារជាតិ)	1,960.49	48.90%	958.72	143.50	153.08	149.24	165.62	167.10	180.17	-	-	-	-	-	-
<b>ខ. ចំណាយមិនមែនបច្ចេកទេស</b>	<b>5,520.65</b>	<b>27.13%</b>	<b>1,497.80</b>	<b>246.60</b>	<b>183.49</b>	<b>180.16</b>	<b>231.54</b>	<b>317.10</b>	<b>338.91</b>	-	-	-	-	-	-
<b>- ការទិញ</b>	<b>1,320.41</b>	<b>23.82%</b>	<b>314.50</b>	<b>93.42</b>	<b>27.85</b>	<b>16.41</b>	<b>41.53</b>	<b>58.76</b>	<b>76.53</b>	-	-	-	-	-	-
សម្ភារៈផ្គត់ផ្គង់ថែទាំ	265.52	7.01%	18.61	-	1.87	1.62	3.67	3.22	8.23	-	-	-	-	-	-
សម្ភារៈផ្គត់ផ្គង់ផ្នែករដ្ឋបាល	200.57	8.65%	17.36	-	1.08	1.82	2.68	3.70	8.08	-	-	-	-	-	-
<b>សៀវភៅអាហារនិងផលិតផលសិកកម្ម</b>	<b>127.26</b>	<b>41.68%</b>	<b>53.04</b>	-	<b>21.02</b>	<b>3.37</b>	<b>23.69</b>	<b>0.42</b>	<b>4.53</b>	-	-	-	-	-	-
សំលៀកបំពាក់និងការគ្រប់គ្រង	126.54	4.44%	5.61	-	0.59	0.14	1.26	0.45	3.18	-	-	-	-	-	-
សម្ភារៈតូចតាច សម្ភារៈមិនមែនសម្ភារៈបរិក្ខារ	315.39	36.07%	113.76	93.41	2.20	5.10	3.02	3.14	6.89	-	-	-	-	-	-
<b>ថាមពលនិងទឹក</b>	<b>141.43</b>	<b>27.86%</b>	<b>39.41</b>	<b>0.01</b>	<b>1.08</b>	<b>4.34</b>	<b>6.70</b>	<b>12.97</b>	<b>14.30</b>	-	-	-	-	-	-
សម្ភារៈបរិក្ខារថែទាំសុខភាព	141.04	47.08%	66.41	-	-	0.03	0.34	34.85	31.18	-	-	-	-	-	-
សម្ភារៈផ្គត់ផ្គង់ផ្សេងៗ	2.65	11.75%	0.31	-	-	-	0.16	0.01	0.15	-	-	-	-	-	-
<b>- សេវាកម្ម</b>	<b>1,426.71</b>	<b>18.19%</b>	<b>259.48</b>	<b>17.32</b>	<b>49.02</b>	<b>37.26</b>	<b>48.74</b>	<b>44.73</b>	<b>62.41</b>	-	-	-	-	-	-
<b>- បន្ទុកហិរញ្ញវត្ថុ</b>	<b>336.48</b>	<b>40.30%</b>	<b>135.59</b>	<b>26.89</b>	<b>45.96</b>	<b>37.06</b>	<b>7.40</b>	<b>9.57</b>	<b>8.71</b>	-	-	-	-	-	-
<b>- អត្ថប្រយោជន៍សង្គម</b>	<b>784.51</b>	<b>40.80%</b>	<b>320.05</b>	<b>4.60</b>	<b>13.70</b>	<b>38.04</b>	<b>34.16</b>	<b>100.54</b>	<b>129.01</b>	-	-	-	-	-	-
- ឱន្ទយសង្គមដល់ប្រជាពលរដ្ឋ	641.42	42.92%	275.29	4.48	9.13	30.80	23.02	92.03	115.83	-	-	-	-	-	-
- ឧបត្ថម្ភដល់អង្គភាពដែលមានលក្ខណៈសង្គមនិងវប្បធម៌	115.94	35.77%	41.47	0.12	4.57	7.24	11.14	5.21	13.19	-	-	-	-	-	-
<b>- ឧបត្ថម្ភកសិកម្ម</b>	<b>989.42</b>	<b>37.93%</b>	<b>375.25</b>	<b>104.36</b>	<b>46.97</b>	<b>51.40</b>	<b>89.27</b>	<b>26.61</b>	<b>56.66</b>	-	-	-	-	-	-
<b>- ចំណាយមិនមែនប្រើប្រាស់ផ្សេងៗ</b>	<b>663.13</b>	<b>14.01%</b>	<b>92.92</b>	-	<b>0.00</b>	-	<b>10.45</b>	<b>76.89</b>	<b>5.58</b>	-	-	-	-	-	-
<b>២. ចំណាយមូលធន</b>	<b>5,796.35</b>	<b>26.84%</b>	<b>1,555.61</b>	<b>97.34</b>	<b>291.40</b>	<b>235.77</b>	<b>242.33</b>	<b>189.75</b>	<b>499.01</b>	-	-	-	-	-	-
<b>វិនិយោគដោយហិរញ្ញប្បទាន ខាងក្នុង (គម្រោង)</b>	<b>1,925.00</b>	<b>25.60%</b>	<b>492.76</b>	<b>14.98</b>	<b>151.67</b>	<b>70.54</b>	<b>120.00</b>	<b>67.14</b>	<b>68.43</b>	-	-	-	-	-	-
អចលកម្មបរិក្ខារ	1,925.00	25.60%	492.75	14.98	151.67	70.52	120.00	67.14	68.43	-	-	-	-	-	-
<b>វិនិយោគដោយហិរញ្ញប្បទាន ខាងក្រៅ (គម្រោង)</b>	<b>3,871.35</b>		<b>1,062.84</b>	<b>82.36</b>	<b>139.73</b>	<b>165.24</b>	<b>122.33</b>	<b>122.61</b>	<b>430.58</b>	-	-	-	-	-	-

ការងារប្រតិបត្តិការសាងសង់ប្រព័ន្ធប្រព្រឹត្តិការ ២០១៦ TOFE: BUDGET IMPLEMENTATION FOR 2016

បរិយាយ	ច្បាប់ថវិកា ឆ្នាំ ២០១៦	ការអនុវត្ត ៦ ខែ=៥០%	មករា ១៦	តុល្លា ១៦	មីនា ១៦	មេសា ១៦	ឧសភា ១៦	មិថុនា ១៦	កក្កដា ១៦	សីហា ១៦	កញ្ញា ១៦	តុលា ១៦	វិច្ឆិកា ១៦	ធ្នូ ១៦
តុល្យភាពចរន្ត និងភាព/អតិថិភាព (I.I-II.I)	2,250.27	148.40%	3,339.31	277.08	476.88	1,017.42	684.34	568.79	314.80	-	-	-	-	-
តុល្យភាពសរុប និងភាព/អតិថិភាព (I-II)	(3,415.21)	-53.16%	1,815.42	179.73	194.42	791.05	442.01	384.84	(176.64)	-	-	-	-	-
៣. ការកែតម្រូវប្រព័ន្ធប្រព្រឹត្តិការ	-		(91.77)	(65.45)	(50.87)	(13.76)	(12.00)	(20.72)	71.03	-	-	-	-	-
រដ្ឋបាលស៊ីវិល			(91.77)	(65.45)	(50.87)	(13.76)	(12.00)	(20.72)	71.03	-	-	-	-	-
តុល្យភាពចរន្ត និងភាព/អតិថិភាព (សាច់ប្រាក់)	2,250.27	144.32%	3,247.54	211.63	426.01	1,003.65	672.34	548.07	385.83	-	-	-	-	-
តុល្យភាពទូទៅ និងភាព/អតិថិភាព (សាច់ប្រាក់)	(3,415.21)	-50.47%	1,723.65	114.28	143.55	777.29	430.01	364.12	(105.61)	-	-	-	-	-
III. ប្រព័ន្ធប្រព្រឹត្តិការ	3,415.21	-50.47%	(1,723.65)	(114.28)	(143.55)	(777.29)	(430.01)	(364.12)	105.61	-	-	-	-	-
១. ប្រព័ន្ធប្រព្រឹត្តិការសាងសង់ប្រព័ន្ធប្រព្រឹត្តិការ	3,565.21	24.84%	885.55	54.75	91.94	123.26	88.31	102.31	424.97	-	-	-	-	-
ក. ប្រព័ន្ធប្រព្រឹត្តិការ	203.00	0.00%	-	-	-	-	-	-	-	-	-	-	-	-
- អំណោយ-ទ្រព្យសម្បត្តិ	41.00		-	-	-	-	-	-	-	-	-	-	-	-
- កម្មវិធី និង បំណុលពាក់ព័ន្ធ-ការគាំទ្រវិស័យ	162.00	0.00%	-	-	-	-	-	-	-	-	-	-	-	-
- កម្មវិធីស្រុក	-		-	-	-	-	-	-	-	-	-	-	-	-
- កម្មវិធីបរទេស	162.00	0.00%	-	-	-	-	-	-	-	-	-	-	-	-
ខ. ជំនួយការសាងសង់ប្រព័ន្ធប្រព្រឹត្តិការ	3,871.35	28.02%	1,084.70	108.90	121.57	160.80	108.68	148.43	436.32	-	-	-	-	-
១១. ចំណាយ	3,871.35	27.45%	1,062.84	82.36	139.73	165.24	122.33	122.61	430.58	-	-	-	-	-
- អំណោយ	541.99	50.00%	270.99	45.17	45.17	45.17	45.17	45.17	45.17	-	-	-	-	-
អំណោយទ្វេភាគី សម្រាប់ចំណាយវិនិយោគ	541.99	50.00%	270.99	45.17	45.17	45.17	45.17	45.17	45.17	-	-	-	-	-
- ការប្រើប្រាស់បំណុលប្រហាក់ប្រហែល	3,329.36	23.78%	791.85	37.20	94.56	120.07	77.16	77.44	385.42	-	-	-	-	-
- កម្មវិធីបរទេស	3,329.36	23.78%	791.85	37.20	94.56	120.07	77.16	77.44	385.42	-	-	-	-	-
ការប្រើប្រាស់ប្រព័ន្ធប្រព្រឹត្តិការ	3,329.36	4.56%	151.70	(12.81)	53.49	69.09	35.95	2.18	3.81	-	-	-	-	-
ការប្រើប្រាស់ប្រព័ន្ធប្រព្រឹត្តិការ- ទ្វេភាគី	-		640.15	50.00	41.08	50.98	41.21	75.27	381.61	-	-	-	-	-
១២. មិនទាន់ចំណាយ			21.86	26.54	(18.16)	(4.44)	(13.64)	25.82	5.74	-	-	-	-	-
ក. ប្រព័ន្ធប្រព្រឹត្តិការសាងសង់ប្រព័ន្ធប្រព្រឹត្តិការ	(509.14)	39.12%	(199.15)	(54.15)	(29.63)	(37.53)	(20.37)	(46.12)	(11.35)	-	-	-	-	-
២. ប្រព័ន្ធប្រព្រឹត្តិការសាងសង់ប្រព័ន្ធប្រព្រឹត្តិការ	(150.00)	1406.71%	(2,110.07)	(52.22)	(298.76)	(1,283.42)	(159.87)	(244.82)	(70.97)	-	-	-	-	-
ក. ប្រព័ន្ធប្រព្រឹត្តិការសាងសង់ប្រព័ន្ធប្រព្រឹត្តិការ	(197.00)	838.78%	(1,652.39)	134.75	(80.60)	(1,247.86)	(192.06)	(227.93)	(38.71)	-	-	-	-	-
- បញ្ជីបញ្ជីប្រព័ន្ធប្រព្រឹត្តិការ	(197.00)	838.78%	(1,652.39)	134.75	(80.60)	(1,247.86)	(192.06)	(227.93)	(38.71)	-	-	-	-	-
ក. ប្រព័ន្ធប្រព្រឹត្តិការសាងសង់ប្រព័ន្ធប្រព្រឹត្តិការ (ពីការសាងសង់)			-	-	-	-	-	-	-	-	-	-	-	-
យ. ផ្នែកសាងសង់	-		(475.75)	(180.95)	(209.57)	(26.94)	8.95	(19.15)	(48.09)	-	-	-	-	-
- គណនីបុគ្គល និង បញ្ជីបញ្ជី			(475.75)	(180.95)	(209.57)	(26.94)	8.95	(19.15)	(48.09)	-	-	-	-	-
ង. គណនីបុគ្គល រវាង ធនាគារជាតិ និង ស.ហ.វ			18.08	(6.02)	(8.60)	(8.62)	23.23	2.26	15.83	-	-	-	-	-
៣ ប្រតិបត្តិការគំរូនៃការសាងសង់ប្រព័ន្ធប្រព្រឹត្តិការ			(499.13)	(116.81)	63.27	382.87	(358.45)	(221.61)	(248.40)	-	-	-	-	-
កំហុស- លំអៀង			0.00	(0.00)	0.00	0.00	0.00	(0.00)	(0.00)	-	-	-	-	-
ចំណុចបញ្ជីបញ្ជី			-											

ការងារប្រតិបត្តិការបង្កើនផលិតផល ២០១៦ TOFE: BUDGET IMPLEMENTATION FOR 2016

បរិយាយ	ចំណូលសរុប ២០១៦	ការចំណាយ ៦ ខែ=៥០%	មធ្យម ១៦	កុះកង ១៦	មិន ១៦	មធ្យម ១៦	ឧបសគ្គ ១៦	មិន ១៦	កុះកង ១៦	មធ្យម ១៦	ឧបសគ្គ ១៦	មិន ១៦	កុះកង ១៦	មធ្យម ១៦
អត្រាប្រាក់ រៀល/ ដុល្លារ			4,037	4,008	4,006	4,060	4,085	4,084	-	-	-	-	-	-
<b>ចំណូលថ្នាក់ខេត្ត-ក្រុង</b>	1,320.39	35.07%	463.09	45.47	164.88	71.20	113.73	63.82	3.99	-	-	-	-	-
ក្នុងនោះ៖ ចំណូលពន្ធពីខេត្ត-ក្រុង	643.02	30.66%	197.16	23.78	56.51	43.34	35.56	35.57	2.40	-	-	-	-	-
ចំណូលមិនមែនពន្ធ	<b>361.86</b>	4.14%	14.98	3.77	2.45	2.62	3.66	2.05	0.43	-	-	-	-	-
ការផ្ទេរប្រាក់ពីថ្នាក់ជាតិ	<b>315.51</b>	79.54%	250.95	17.92	105.92	25.24	74.51	26.20	1.17	-	-	-	-	-
<b>ចំណាយថ្នាក់ខេត្ត-ក្រុង</b>	1,118.20	29.81%	333.39	16.59	47.78	109.33	43.08	62.96	53.66	-	-	-	-	-
ក្នុងនោះ៖ ចំណាយបៀវត្ស	<b>191.35</b>	67.08%	128.36	12.34	22.12	30.01	21.20	27.05	15.64	-	-	-	-	-
ចំណាយមិនមែនបៀវត្ស	<b>727.38</b>	22.62%	164.50	1.63	18.56	65.82	15.17	31.39	31.93	-	-	-	-	-
<b>ចំណាយវិនិយោគ</b>	199.48	20.31%	40.52	2.62	7.09	13.50	6.71	4.52	6.08	-	-	-	-	-
តុល្យភាព ខេត្ត ក្រុង			129.70	28.88	117.11	(38.13)	70.65	0.86	(49.66)	-	-	-	-	-
វិភាគទានពី កាស៊ីណូ និង ឆ្នោត			56.45	10.42	7.40	9.08	8.01	12.94	8.60	-	-	-	-	-
<b>ក្រសួង ១០ អនុវត្តវិភាគការងារ</b>	4,755.34	40.25%	1,914.01	246.11	246.03	242.74	292.31	445.99	440.83	-	-	-	-	-

ភ្នំពេញ ថ្ងៃទី ០១ ខែ កក្កដា ឆ្នាំ ២០១៦

អគ្គនាយកនៃអគ្គនាយកដ្ឋាន  
គោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុសាធារណៈ

ប្រធាននាយកដ្ឋានស្ថិតិ

ប្រធានការិយាល័យ  
ស្ថិតិហិរញ្ញវត្ថុសាធារណៈ

ហង់ ច័ន្ទ



ចំណាយបច្ចុប្បន្នតាមក្រសួង ឆ្នាំ ២០១៦/ CURRENT BUDGET EXPENDITURE BY MINISTRY 2016

បរិយាយ	ច្បាប់ថវិកា ឆ្នាំ ២០១៦	ការអនុវត្ត ៖ ៩៥% ០%		មករា ១៦	កុម្ភៈ ១៦	មិថុនា ១៦	មេសា ១៦	ឧសភា ១៦	មិថុនា ១៦	កក្កដា ១៦	សីហា ១៦	កញ្ញា ១៦	តុលា ១៦	វិច្ឆិកា ១៦	ធ្នូ ១៦
<b>សរុបចំណាយបច្ចុប្បន្ន</b>	<b>11,156,989</b>	<b>36.0%</b>	<b>4,011,490</b>	<b>581,257</b>	<b>568,242</b>	<b>593,875</b>	<b>630,743</b>	<b>787,126</b>	<b>850,247</b>						
<b>I. វិស័យសេដ្ឋកិច្ច និងហិរញ្ញវត្ថុ</b>	<b>1,699,707</b>	<b>61.9%</b>	<b>1,052,015</b>	<b>180,798</b>	<b>155,114</b>	<b>162,755</b>	<b>192,312</b>	<b>183,362</b>	<b>177,675</b>						
០១. ព្រះបរមរាជវាំង	77,259	47.5%	36,689	1,839	7,289	5,466	7,037	7,328	7,730						
០២. រដ្ឋសភា	140,620	74.6%	104,957	18,474	16,307	-	34,763	-	35,413						
០៣. ក្រឹត្យសភា	58,941	62.2%	36,676	6,078	9,103	6,543	7,217	-	7,735						
០៤. ក្រុមប្រឹក្សាធម្មនុញ្ញ	8,137	56.4%	4,587	1,534	-	760	2,272	20	-						
០៥. ទីស្តីការគណៈរដ្ឋមន្ត្រី	304,610	55.2%	168,027	8,066	32,482	38,322	16,767	28,043	44,347						
០៥. ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា	14,607	3.8%	549.12	-	-	-	209	-	340						
០៥. ក្រសួងមហាផ្ទៃ (ផ្នែករដ្ឋបាលទូទៅ)	102,527	37.9%	38,847	3,845	3,229	7,173	7,242	7,404	9,954						
០៥. ក្រសួងទំនាក់ទំនងសា-ក្រឹត្យសភា និងអធិការកិច្ច	29,160	34.1%	9,958	670	775	1,711	1,838	1,275	3,689						
០៥. ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ	91,825	42.5%	39,055	429	6,567	14,845	1,027	13,633	2,553						
១០. ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ	502,175	108.2%	543,236	134,459	72,727	75,500	102,655	108,923	48,973						
១៤. ក្រសួងផែនការ	53,210	32.3%	17,167	1,510	1,726	2,405	2,518	6,282	2,727						
២៨. ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់	121,900	19.8%	24,167	1,892	2,702	3,119	3,812	4,316	8,326						
៣០. គណៈកម្មការជាតិរៀបចំការបោះឆ្នោត	114,839	3.9%	4,472.67	-	-	2,093	758	706	915						
៣១. អាជ្ញាធរសវនកម្មជាតិ	10,727	28.3%	3,035	395	395	419	589	450	786						
៣៣. ស្ថាប័នប្រឆាំងអំពើពុករលួយ	30,806	37.9%	11,681	991	1,113	3,055	1,594	3,294	1,633						
៣៤. ក្រសួងមុខងារសាធារណៈ	38,364	23.2%	8,914	616	700	1,343	2,014	1,688	2,553						
<b>II. វិស័យការពារជាតិ សង្គ្រោះ និងបណ្តុះបណ្តាលវិជ្ជាជីវៈ</b>	<b>2,670,330</b>	<b>42.9%</b>	<b>1,144,347</b>	<b>239,564</b>	<b>176,713</b>	<b>159,221</b>	<b>196,723</b>	<b>181,931</b>	<b>190,195</b>						
០៦. ១. ក្រសួងការពារជាតិ	1,551,207	43.1%	668,383	94,581	116,377	100,715	130,345	109,654	116,711						
០៧. ១. ក្រសួងមហាផ្ទៃ (ផ្នែកសន្តិសុខសាធារណៈ)	1,024,884	44.3%	454,345	142,329	57,730	54,934	62,546	67,835	68,971						
២៦. ក្រសួងយុត្តិធម៌	94,239	22.9%	21,619	2,654	2,606	3,572	3,832	4,442	4,513						
<b>III. វិស័យសេដ្ឋកិច្ច</b>	<b>4,291,441</b>	<b>36.2%</b>	<b>1,551,369</b>	<b>128,883</b>	<b>190,923</b>	<b>235,428</b>	<b>199,671</b>	<b>372,102</b>	<b>424,363</b>						
១១. ក្រសួងពាណិជ្ជកម្ម	61,946	40.0%	24,778	1,382	1,898	6,080	6,213	3,305	5,900						
១២. ក្រសួងសុខាភិបាល	1,110,791	36.1%	401,036	14,974	18,754	32,329	43,502	138,943	152,534						
១៦. ក្រសួងអប់រំ យុវជន និងកីឡា	2,029,897	36.1%	731,799	63,676	110,987	106,279	107,924	156,957	185,976						
១៨. ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ	70,919	24.9%	17,680	1,919	2,103	2,280	3,312	3,420	4,646						
១៩. ក្រសួងបរិស្ថាន	47,331	25.5%	12,055	1,141	1,265	1,674	2,547	2,581	2,849						
២១. ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា	713,925	43.7%	311,957	41,034	49,713	78,854	26,268	56,708	59,379						
២៣. ក្រសួងធម្មការ និងកិច្ចការសាសនា	44,658	28.6%	12,791	915	1,356	1,743	2,503	2,719	3,554						
២៤. ក្រសួងកិច្ចការនារី	40,674	29.2%	11,894	733	899	2,194	1,850	2,755	3,464						
៣២. ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ	171,300	16.0%	27,381	3,109	3,948	3,995	5,553	4,714	6,063						
<b>IV. វិស័យសេដ្ឋកិច្ច</b>	<b>1,154,557</b>	<b>21.4%</b>	<b>246,667</b>	<b>32,012</b>	<b>44,588</b>	<b>34,585</b>	<b>37,150</b>	<b>42,681</b>	<b>55,651</b>						
០៥. ៣. រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល	50,679	8.3%	4,222	583	589	589	806	799	856						
១៣. ក្រសួងរ៉ែ និងថាមពល	33,897	19.2%	6,514	608	699	932	1,290	1,398	1,587						
១៥. ក្រសួងពាណិជ្ជកម្ម	123,735	18.5%	22,887	1,319	3,533	8,399	2,911	2,928	3,796						
១៧. ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ	188,025	23.5%	44,274	4,820	5,467	6,646	7,052	8,119	12,170						
២០. ក្រសួងអភិវឌ្ឍន៍ជនបទ	146,125	15.7%	22,948	1,303	1,573	2,876	6,937	4,151	6,109						
២២. ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍	55,834	18.5%	10,315	795	983	1,505	1,186	3,185	2,660						
២៥. ក្រសួងសាធារណការ និងដឹកជញ្ជូន	366,278	24.5%	89,808	19,291	26,743	7,166	9,733	13,415	13,460						
២៧. ក្រសួងទេសចរណ៍	57,683	32.7%	18,873	1,540	2,309	3,262	3,319	3,349	5,094						
២៩. ក្រសួងធនធានទឹក និងឧតុនិយម	93,417	17.6%	16,468	975	1,727	1,804	1,889	3,243	6,830						
៣៥. ក្រសួងឧស្សាហកម្ម និងសំប្បកម្ម	38,885	26.6%	10,359	779	964	1,407	2,027	2,093	3,088						
<b>V. ផ្សេងៗ (ចំណាយមិនទាន់រៀបចំក្នុងកម្មវិធីសាធារណៈ)</b>	<b>1,340,954</b>	<b>1.3%</b>	<b>17,092</b>	<b>-</b>	<b>905</b>	<b>1,886</b>	<b>4,886</b>	<b>7,050</b>	<b>2,364</b>						
៩៩. ចំណាយមិនបានក្រោងកម្រិត	1,340,954	1.3%	17,092	-	905	1,886	4,886	7,050	2,364						

## សេចក្តីសង្ខេបស្តីពីស្ថិតិហិរញ្ញវត្ថុរដ្ឋាភិបាល



ស្ថិតិហិរញ្ញវត្ថុរដ្ឋាភិបាលគឺជាស្ថិតិហិរញ្ញវត្ថុ ដែលផ្តោតទៅលើចំណូល ចំណាយ ទ្រព្យសកម្ម និងបំណុលរបស់រដ្ឋាភិបាល ។ គោលបំណងសំខាន់របស់ស្ថិតិហិរញ្ញវត្ថុរដ្ឋាភិបាលគឺផ្តល់នូវជាមូលដ្ឋានជាទស្សនទាន ក៏ដូចជាផ្តល់គោលការណ៍សមស្រប សម្រាប់ការវិភាគ ការវាយតម្លៃ ការរៀបចំផែនការ និងគោលនយោបាយរបស់រដ្ឋាភិបាល ពាក់ព័ន្ធនឹងការផ្តល់សេវា និងការបែងចែកចំណូលប្រកបដោយសមធម៌ និងប្រសិទ្ធភាព ។ អង្គការមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានចងក្រងស្តង់ដារស្ថិតិនេះឡើង និងកែសម្រួលជាបន្តបន្ទាប់ ដោយបានបន្ស៊ីអោយមានសង្គតភាពជាមួយនឹងប្រព័ន្ធស្ថិតិផ្សេងៗទៀត ដូចជាប្រព័ន្ធគណនីជាតិ (System of National Accounts) ជញ្ជីងទូទាត់ក្រៅប្រទេស (Balance of Payment) និងទន្ធប្រមូលរូបិយវត្ថុ (Monetary Aggregates) ជាដើម ។ ស្ថិតិហិរញ្ញវត្ថុរដ្ឋាភិបាល (Statement of Government Operations) និងរបាយការណ៍ប្រភពនិងការប្រើប្រាស់សាច់ប្រាក់ (Statement of Sources and Uses of Cash) ។

របាយការណ៍ប្រតិបត្តិការស្ថិតិហិរញ្ញវត្ថុរដ្ឋាភិបាល ជាតារាងស្ថិតិដែលបានធ្វើការកត់ត្រាលទ្ធផលតាមមូលដ្ឋានគណនីបង្គរ (Accrual Basic) នៅគ្រប់អន្តរកម្ម ក្នុងរយៈពេលគណនីយកម្ចរបស់រដ្ឋាភិបាល រួមមានអន្តរកម្មដែលមានឥទ្ធិពលទៅលើទ្រព្យសម្បត្តិសុទ្ធ ដូចជាប្រតិបត្តិការចំណូលនិងចំណាយ អន្តរកម្មនៅក្នុងទ្រព្យមិនមែនហិរញ្ញវត្ថុ ដែលនាំអោយមានបម្រែបម្រួលទ្រព្យមិនមែនហិរញ្ញវត្ថុ និងអន្តរកម្មក្នុងទ្រព្យហិរញ្ញវត្ថុនិងហិរញ្ញប្បទានដែលនាំអោយមានបម្រែបម្រួលទ្រព្យជាហិរញ្ញវត្ថុ និងបំណុល ។

របាយការណ៍ប្រភពនិងការប្រើប្រាស់សាច់ប្រាក់ គឺជារបាយការណ៍បង្ហាញអំពីសកម្មភាពប្រតិបត្តិការលំហូរសាច់ប្រាក់ ដោយកត់ត្រាតាមមូលដ្ឋានគណនីសាច់ប្រាក់ (Cash Basic) ។ របាយការណ៍នេះមានសារៈសំខាន់ណាស់ក្នុងការគ្រប់គ្រងសាច់ប្រាក់ប្រើប្រាស់របស់រដ្ឋាភិបាល ។ របាយការណ៍ប្រភព និងការប្រើប្រាស់សាច់ប្រាក់នេះគឺជាការសរុបសាច់ប្រាក់ ដែលបានមកពីប្រតិបត្តិការចរន្ត អន្តរកម្មទ្រព្យមិនមែនហិរញ្ញវត្ថុ និងអន្តរកម្មទាក់ទងទៅនឹងទ្រព្យជាហិរញ្ញវត្ថុ និងបំណុល ។ របាយការណ៍ប្រភពនិងការប្រើប្រាស់សាច់ប្រាក់ ឆ្លុះបញ្ចាំងអំពីការកត់ត្រា នៅពេលដែលមានប្រតិបត្តិការសាច់ប្រាក់ ។

ដោយផ្អែកលើមូលដ្ឋានប្រព័ន្ធគណនេយ្យ និងមូលដ្ឋាននៃការកត់ត្រាបច្ចុប្បន្ន ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានរៀបចំស្តង់ដារ GFS តាមទម្រង់របាយការណ៍ប្រតិបត្តិការហិរញ្ញវត្ថុរដ្ឋាភិបាល និងអមដោយតារាងប្រតិបត្តិការតាមផ្នែកចំនួនបីគឺចំណូល ចំណាយ និងទ្រព្យនិងបំណុល ។



តារាងប្រតិបត្តិការហិរញ្ញវត្ថុរដ្ឋាភិបាល

0

STATEMENT OF GOVERNMENT OPERATIONS		2016	Budget Law 2016	Implemented %	Jan-16	Feb-16	Mar-16	Apr-16	May-16	Jun-16	Jul-16	Aug-16	Sep-16	Oct-16	Nov-16	Dec-16
Accounting method:		Non Cash			Non Cash	Non Cash	Non Cash	Non Cash	Non Cash	Non Cash	Non Cash	Non Cash	Non Cash	Non Cash	Non Cash	Non Cash
TRANSACTIONS AFFECTING NET WORTH:																
A1	Revenue .....	7,520,263	13,649,083	55.1%	890,597.1	1,081,205.2	1,641,596.7	1,337,833.9	1,370,849.0	1,198,180.8	0.0	0.0	0.0	0.0	0.0	0.0
A11	Taxes .....	6,578,950	11,461,535	57.4%	791,674.5	955,705.0	1,487,580.1	1,227,887.3	1,092,189.8	1,023,913.1	0.0	0.0	0.0	0.0	0.0	0.0
A12	Social contributions .....	-	-		0.0	0.0	0.0	0.0	0.0	0.0	0.0	0.0	0.0	0.0	0.0	0.0
A13	Grants .....	312,251	582,989	53.6%	45,165.8	45,165.8	45,165.8	45,165.8	85,784.3	45,803.9	0.0	0.0	0.0	0.0	0.0	0.0
A14	Other revenue .....	629,062	1,604,559	39.2%	53,756.9	80,334.5	108,850.8	64,780.9	192,874.8	128,463.8	0.0	0.0	0.0	0.0	0.0	0.0
A2	Expense .....	3,995,576	10,746,772	37.2%	581,256.6	568,241.7	593,875.4	620,291.0	787,125.6	844,786.0	0.0	0.0	0.0	0.0	0.0	0.0
A21	Compensation of employees .....	2,190,991	4,935,254	44.4%	289,740.0	334,927.4	333,468.4	376,518.1	415,052.1	441,284.8	0.0	0.0	0.0	0.0	0.0	0.0
A22	Use of goods and services .....	573,986	2,747,120	20.9%	110,742.5	76,870.2	53,670.5	90,262.6	103,492.4	138,947.4	0.0	0.0	0.0	0.0	0.0	0.0
A23	Consumption of fixed capital .....	-	-		0.0	0.0	0.0	0.0	0.0	0.0	0.0	0.0	0.0	0.0	0.0	0.0
A24	Interest .....	131,421	336,479	39.1%	26,857.9	45,956.5	37,055.9	7,396.4	9,573.5	4,581.1	0.0	0.0	0.0	0.0	0.0	0.0
A25	Subsidies .....	-	-		0.0	0.0	0.0	0.0	0.0	0.0	0.0	0.0	0.0	0.0	0.0	0.0
A26	Grants .....	375,248	989,364	37.9%	104,356.6	46,965.5	51,391.1	89,267.6	26,610.1	56,657.0	0.0	0.0	0.0	0.0	0.0	0.0
A27	Social benefits .....	491,567	1,151,396	42.7%	44,941.4	50,318.6	91,336.8	32,954.0	125,173.7	146,842.9	0.0	0.0	0.0	0.0	0.0	0.0
A28	Other expense .....	232,363	587,160	39.6%	4,618.2	13,203.4	26,952.7	23,892.3	107,223.8	56,472.7	0.0	0.0	0.0	0.0	0.0	0.0
GOB	Gross operating balance (1-2+23+NOBz) .....	3,524,687	2,902,311	121.4%	309,340.5	512,963.6	1,047,721.4	717,542.9	583,723.4	353,394.8	0.0	0.0	0.0	0.0	0.0	0.0
NOB	Net operating balance (1-2+NOBz) <sup>cl</sup> .....	3,524,687	2,902,311	121.4%	309,340.5	512,963.6	1,047,721.4	717,542.9	583,723.4	353,394.8	0.0	0.0	0.0	0.0	0.0	0.0
TRANSACTIONS IN NONFINANCIAL ASSETS:																
A31	Net Acquisition of Nonfinancial Assets .....	1,555,591	97,343	1598.1%	97,342.6	291,400.2	235,757.0	242,330.9	189,745.8	499,014.3	0.0	0.0	0.0	0.0	0.0	0.0
A311	Fixed assets .....	1,534,721	97,343	1576.6%	97,342.6	284,937.8	235,757.0	235,961.8	186,337.1	494,384.5	0.0	0.0	0.0	0.0	0.0	0.0
A312	Change in inventories .....	-	-		0.0	0.0	0.0	0.0	0.0	0.0	0.0	0.0	0.0	0.0	0.0	0.0
A313	Valuables .....	-	-		0.0	0.0	0.0	0.0	0.0	0.0	0.0	0.0	0.0	0.0	0.0	0.0
A314	Nonproduced assets .....	20,870	-		0.0	6,462.4	0.0	6,369.1	3,408.8	4,629.8	0.0	0.0	0.0	0.0	0.0	0.0
NLB	Net lending / borrowing (1-2+NOBz-31) .....	1,969,096	2,804,968	70.2%	211,997.9	221,563.4	811,964.3	475,212.0	393,977.5	-145,619.5	0.0	0.0	0.0	0.0	0.0	0.0
TRANSACTIONS IN FINANCIAL ASSETS AND LIABILITIES (FINANCING):																
A32	Net acquisition of financial assets .....	2,101,741	(11,918)	-17634.8%	-11,918.1	16,987.3	864,216.7	527,275.2	441,474.1	263,705.9	0.0	0.0	0.0	0.0	0.0	0.0
A321	Domestic .....	2,101,741	(11,918)	-17634.8%	-11,918.1	16,987.3	864,216.7	527,275.2	441,474.1	263,705.9	0.0	0.0	0.0	0.0	0.0	0.0
A322	Foreign .....	-	-		0.0	0.0	0.0	0.0	0.0	0.0	0.0	0.0	0.0	0.0	0.0	0.0
A33	Net incurrence of liabilities .....	47,029	(182,664)	-25.7%	-182,664.3	-184,034.1	74,922.4	60,471.9	63,387.8	402,752.9	0.0	0.0	0.0	0.0	0.0	0.0
A331	Domestic .....	(567,522)	(246,402)	230.3%	-246,401.9	-260,436.8	-40,707.9	-3,044.3	-39,875.6	22,944.9	0.0	0.0	0.0	0.0	0.0	0.0
A332	Foreign .....	614,551	63,738	964.2%	63,737.6	76,402.7	115,630.3	63,516.2	103,263.4	379,808.0	0.0	0.0	0.0	0.0	0.0	0.0

## **ចំណាំ**



ស្តង់ដារស្ថិតិហិរញ្ញវត្ថុ (TOFE) ខែមិថុនា ឆ្នាំ២០១៦ ត្រូវបានរៀបចំដោយផ្អែកលើទិន្នន័យបណ្តោះអាសន្នដែលទទួលបានតាមកាលបរិច្ឆេទដូចខាងក្រោម៖

1. ទិន្នន័យចំណូលថ្នាក់ជាតិ (ស្ថាប័នកណ្តាល និងមន្ទីរតាមខេត្ត) ត្រឹមថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៦
2. ទិន្នន័យចំណាយ ត្រឹមថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៦
3. តារាងតុល្យភាពថ្នាក់ជាតិ ត្រឹមថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៦
4. តារាងតុល្យភាព (មន្ទីរតាមខេត្ត និង ក្រុង) ត្រឹមថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៦
5. ទិន្នន័យកម្ចី និងអំណោយ ពហុភាគី និងទ្វេភាគី ត្រឹមថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៦
6. ទិន្នន័យគណនីរដ្ឋាភិបាល (Credit Bank) បានពីធនាគារជាតិ គិតត្រឹមថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៦

ទិន្នន័យស្ថិតិហិរញ្ញវត្ថុ (TOFE) នឹងត្រូវបានធ្វើបច្ចុប្បន្នភាពនៅពេលចេញផ្សាយខែបន្ទាប់។